


ការទទួលបានសន្ទុះខាងវិញ្ញាណតាមរយៈចំណេះចំណានខាងគោលលទ្ធិ



សូមស្រមៃថា បើអ្នកជាអ្នកជិះកង់វិញ ហើយផ្លូវជិះកង់តំណាងឲ្យជីវិតរបស់អ្នក ។ អ្នកអាចកត់សម្គាល់ទៅលើលក្ខណៈដែលជាផ្នែកដំបូងនៃផ្លូវរបស់អ្នក គឺធ្វើដំណើរទៅក្រុង ប៉ុន្តែបន្ទាប់មកអ្នកក៏ជួបប្រទះនឹងឧបសគ្គ និងចំណោទដែលតម្រូវឲ្យខំប្រឹងបន្ថែមខ្លាំងជាងមុនដើម្បីអាចបន្តទៅមុខទៀតបាន ។ សូមគិតអំពីសន្ទុះខាងវិញ្ញាណដែលអ្នកត្រូវការ ដើម្បីបន្តដំណើរជីវិតរបស់អ្នកដែលអ្នកអាចនឹងជួបប្រទះឧបសគ្គ និងបញ្ហាប្រឈមនានាឲ្យបានជោគជ័យ ។

សូមសិក្សាពីប្លង់បទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលអ្នកសិក្សាកន្លងមក ហើយដោយរកមើលវគ្គបទគម្ពីរដែលទាក់ទងនឹងដំណើរជីវិតផ្ទាល់ខ្លួនរបស់អ្នក ។ នៅជាប់នឹងលេខដែលត្រូវគ្នានៅលើតំនូរបស់អ្នក សូមសរសេរសេចក្តីយោងទៅកាន់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលមាន ឬអាចជួយអ្នកបាន ៖

១. រក្សាសន្ទុះខាងវិញ្ញាណ និងដំណើរការរីកចម្រើនប្រចាំថ្ងៃ ។
២. នៅពេលអ្នកជឿនិងធ្វើសកម្មភាពដោយផ្អែកលើសេចក្តីពិតដែលវគ្គបទគម្ពីរនេះបង្រៀន នោះអ្នកអាចចៀសផុតឬយកឈ្នះលើឧបសគ្គមួយបានយ៉ាងងាយស្រួល ។
៣. សូមពឹងផ្អែកលើព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ ហើយពុះពារក្រោកឈរឡើងដើម្បីសម្រេចឲ្យបានគោលដៅខាងវិញ្ញាណរបស់អ្នក ។

សម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនីមួយៗដែលអ្នកបានជ្រើសរើស និងដាក់បញ្ចូលនៅលើតំនូរបស់អ្នក សូមកត់ត្រាគំនិតរបស់អ្នកប្រហែលឲ្យបានយ៉ាងហោចណាស់គំនិតមួយក្នុងចំណោមគំនិតខាងក្រោមនេះ ៖

- បទពិសោធន៍មួយ នៅពេលដែលអ្នកយល់ពីសេចក្តីពិត និងសារៈសំខាន់នៃវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។
- របៀបដែលអ្នកអាចអនុវត្តនូវគោលលទ្ធិ ឬគោលការណ៍នៃវគ្គបទគម្ពីរនេះឲ្យបានកាន់តែល្អប្រសើរនៅក្នុងជីវិតរបស់អ្នក ។
- មូលហេតុដែលអ្នកគិតថាវគ្គបទគម្ពីរនេះនឹងផ្តល់ពរដល់អ្នកដោយព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ និងបង្កើនសន្ទុះខាងវិញ្ញាណរបស់អ្នក ។
- របៀបដែលគោលលទ្ធិនេះបានបង្កើនសេចក្តីស្រឡាញ់របស់ចំពោះព្រះវរបិតាស្ថិត និងព្រះយេស៊ូវគ្រីស្ទ ។